

ថ្ងៃខែ:(Date:) _____ អក្សរសម្ងាត់ដែលគ្មានអ្នកណាមាន:(Unique Code:) _____ ស្ត្រីសំណួរដោយ: (Administered by:) _____

របៀបវារៈស្រាវជ្រាវពីការពេញចិត្តនៃជីវិតរស់នៅ (SWLS)

(Satisfaction with Life Scale)

ខាងក្រោមនេះមានសេចក្តីថ្លែងប្រាប់ដែលលោកអ្នកប្រហែលជាយល់ស្របឬមិនយល់ស្រប។ សូមប្រើរង្វាស់លេខ 1-7 ខាងក្រោមនេះដើម្បីបង្ហាញនូវភាពយល់ស្របរបស់លោកអ្នកចំពោះសេចក្តីថ្លែងនីមួយៗ ដោយសរសេរលេខទៅតាមកំរិតដែលលោកអ្នកយល់ស្របនៅលើបន្ទាត់ខាងមុខសេចក្តីថ្លែងនីមួយៗ។ សូមឆ្លើយអោយស្មោះត្រង់ហើយគ្មានលាក់បាំងអ្វី។

(Below are five statements that you may agree or disagree with. Using the 1 - 7 scale below indicate your agreement with each item by placing the appropriate number on the line preceding that item. Please be open and honest in your responding.)

- 7 – យល់ស្របទាំងស្រុង (Strongly agree)
- 6 – យល់ស្រប (Agree)
- 5 – យល់ស្របបន្តិចបន្តួច (Slightly agree)
- 4 – មិនយល់ស្របហើយក៏មិនជំទាស់ (Neither agree nor disagree)
- 3 – មិនយល់ស្របបន្តិចបន្តួច (Slightly disagree)
- 2 – មិនយល់ស្រប (Disagree)
- 1 – មិនយល់ស្របទាល់តែសោះ (Strongly disagree)

- 1) _____ អ្វីៗភាគច្រើនក្នុងជីវិតរបស់ខ្ញុំគឺសឹងតែមានតាមតែខ្ញុំចង់បានទាំងអស់ (In most ways my life is close to my ideal.)
- 2) _____ លក្ខណៈនៃជីវិតរបស់ខ្ញុំមានភាពប្រសើរណាស់ (The conditions of my life are excellent.)
- 3) _____ ខ្ញុំពេញចិត្តនឹងជីវិតរបស់ខ្ញុំ (I am satisfied with my life.)
- 4) _____ មកទល់ពេលនេះ ខ្ញុំមានអ្វីៗដែលសំខាន់ដូចដែលខ្ញុំចង់បានក្នុងជីវិត (So far I have gotten the important things I want in life.)
- 5) _____ បើខ្ញុំអាចមានជីវិតថ្មី ខ្ញុំនឹងមិនផ្លាស់ប្តូរអ្វីៗភាគច្រើន (If I could live my life over, I would change almost nothing.)